



និពន្ធដោយ៖ Edward Hughes

គូររូបដោយ៖ M. Maillot  
Alastair Paterson

សម្របសម្រួលដោយ៖ E. Frischbutter; Sarah S.

បកប្រែដោយ៖ [www.christian-translation.com](http://www.christian-translation.com)

ផលិតដោយ៖ Bible for Children  
[www.M1914.org](http://www.M1914.org)


©2022 Bible for Children, Inc.

អាជ្ញាប័ណ្ណ៖ អ្នកមានសិទ្ធិថតចម្លងឬបោះពុម្ពរឿងនេះដរាប  
ណាអ្នកចម្លងឬបោះពុម្ពរឿងកមិនលក់វា។




តាំងពីយូរយារណាស់មកហើយព្រះ  
ជាម្ចាស់បានបញ្ជូនទេវតាកា  
ព្រីយ៉ែលទៅឱ្យនារីយក្នុង  
ជនជាតិដូហ្គង់ដ្រែមល្អម  
ម្នាក់ឈ្មោះម៉ារី។ គាត់

បានប្រាប់  
នាងថា




"អ្នកនឹងមានកូនប្រុសហើយហោ  
ឈ្មោះរបស់គាត់ថាយេស៊ូ។  
គាត់នឹងត្រូវបានគេហៅថា  
ជាព្រះរាជបុត្រានៃព្រះដ៏  
ខ្ពង់ខ្ពស់បំផុត។ គាត់

នឹងសោយ  
រាជ្យជារៀង  
រហូត"។



"តើនេះអាចយ៉ាងម៉េចទៅ?"  
ក្មេងស្រីភ្ញាក់ផ្អើលបានសួរ។  
"ខ្ញុំមិនបាននៅជាមួយបុរស  
ណាម្នាក់ទេ" ទេវតាបាន  
ប្រាប់ម៉ារីថាកូន  
នោះនឹងមកពីពុ  
រៈ។ នឹងមិនមាន  
father ពុកជា  
មនុស្សទេ។



បន្ទាប់មកទេវតាបានប្រាប់ម៉ារីថា  
បងប្អូនដ៏ដួនមួយរបស់នាងអេលីសា  
បិតកំពុងមានកូនក្នុង  
វ័យចំណាស់របស់នាង។

នេះក៏ជាអព្វុតហេតុ  
ដែរ។ មិនយូរប៉ុន្មាន  
ម៉ារីបានទៅជួប  
អេលីសាបិត។  
ពួកគេសរសើរព្រោះ  
ជាមួយគ្នា។



ម៉ារីបានភ្ជាប់ពាក្យរៀប  
ការជាមួយបុរសម្នាក់  
ឈ្មោះយ៉ូសែប។ យ៉ូសែប  
មានការសោកស្តាយ  
នៅពេលដែល  
គាត់ដឹងថាម៉ារី  
កំពុងពរពោះ។  
គាត់គិតថាបុរសផ្សេង  
ទៀតគឺជាfatherពុក។



នៅក្នុងសុបិនមួយទេវតារបស់  
ព្រះបានប្រាប់យ៉ូសែបថាក្មេង  
នេះគឺជាព្រះរាជបុត្រារបស់ព្រះ។  
យ៉ូសែបត្រូវជួយម៉ារាមើលថែ  
រក្សាព្រះយេស៊ូវ។





យ៉ូសែបបានទុកចិត្តនិងគោរពតាមព្រះ។  
គាត់ក៏គោរពច្បាប់ប្រទេសរបស់គាត់ដែរ។  
ដោយសារតែច្បាប់ថ្មី  
មួយគាត់និង  
ម៉ារីបានចាក



ចេញទៅ

ស្រុកបេឡេហ៊ីមដើម្បីបង់ពន្ធរបស់ពួកគេ។



ម៉ារីបានត្រៀមខ្លួន  
ដើម្បីមានកូន។ ប៉ុន្តែ  
យ៉ូសែបមិនអាចរក  
បន្ទប់នៅកន្លែង  
ណាបានទេ។ ឆ្លុះ  
សំណាក់ទាំង



អស់បាន  
ពេញ។



ទីបំផុតយ៉ូសែបបានរកឃើញក្រោលមួយ។ នៅ  
ទីនោះទារកព្រះយេស៊ូវបានប្រសូតមក។ ម្តាយ  
របស់គាត់បានដាក់គាត់នៅ

ក្នុងស្នូកដែល  
ដាក់នឹង  
ដាក់ចំណី  
សត្វ។



នៅក្បែរនោះអ្នកគង្វាលបានការពាររហូងចៀម  
ដែលកំពុងដេករបស់ពួកគេ។  
ទេវតារបស់ព្រះបានលេចមក



ហើយប្រាប់  
ពួកគេពីដំណឹង  
ដ៏អស្ចារ្យ។



"មានអ្នកកើតនៅថ្ងៃនេះនៅទីក្រុងដាវីឌជាព្រះ  
អង្គសង្គ្រោះដែលជាព្រះគ្រីស្ទជាព្រះ  
អម្ចាស់អ្នកនឹងឃើញទារកកំពុង



ដេកនៅក្នុង  
ស្នាក់សត្វ"។



ភ្លាមៗនោះមានទេវតាក្នុងច្រើនទៀតបាន  
លេចមកដោយសរសើរតម្កើងព្រះ  
ហើយនិយាយថា ...



... “សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះ  
នៅស្ថានសួគ៌ដ៏ខ្ពង់ខ្ពស់បំផុត  
និងនៅលើផែនដីសូម



មានបំណង  
ល្អចំពោះ  
មនុស្ស”។



អ្នកគង្វាលប្រញាប់ទៅក្រោល។ បន្ទាប់ពីឃើញ  
ទារកពួកគេប្រាប់គ្រប់គ្នាថាពួកគេបានជួប  
នូវអ្វីដែលពួកទេវតាបាននិយាយអំពីព្រះ

យេស៊ូវ។





សែសិបថ្ងៃក្រោយមកយ៉ូសែប  
និងម៉ារីបាននាំព្រះយេស៊ូវទៅ  
ព្រះវិហារបរិសុទ្ធនៅក្រុង  
យេរូសាឡឹម។ នៅទី  
នោះបុរសម្នាក់ឈ្មោះ  
ស៊ីម៉ានបានសរសើរ  
ដំកើងព្រះចំពោះ  
ទារករឹងអាណា  
ចាស់ដែលជាអ្នក  
បម្រើរបស់ព្រះ  
អម្ចាស់ម្នាក់ទៀត  
បានអរព្រះគុណ។



អ្នកទាំងពីរបានដឹងថាព្រះ  
យេស៊ូវគឺជាព្រះរាជបុត្រារបស់  
ព្រះជាព្រះអង្គសង្គ្រោះ  
ដែលបានសន្យា។ យ៉ូ  
សែបបានបូជាសត្វ  
ស្លាបពីរក្បាល។



នេះគឺជាការផ្តល់ជូនច្បាប់  
របស់ព្រះដែលនិយាយថា  
ជនក្រីក្រគួរនាំយក  
មកនៅពេលពួក  
គេថ្វាយទារកទើប  
នឹងកើតដល់ព្រះ  
អម្ចាស់។



មួយសន្ទុះក្រោយមក  
ភារាពិសេសម្នាក់បាន  
ដឹកនាំបុរសមាន  
ប្រាជ្ញាពីប្រទេសខាង  
កើតទៅទីក្រុង  
យេរូសាឡឹម។

"តើព្រះអង្គដែលប្រសូតស្តេច  
សាសន៍យូដានៅឯណា?"  
ពួកគេបានសួរ។ "យើងចង់  
ថ្វាយបង្គំទ្រង់"



ស្តេចហេរ៉ូដបាន heard  
អំពីបុរសមានប្រាជ្ញា។  
ដោយមានបញ្ជាគាត់  
បានសុំឱ្យពួកគេប្រាប់  
គាត់នៅពេលពួកគេរក  
ឃើញព្រះយេស៊ូវ។ ហេរ៉ូដ  
បាននិយាយថា "ខ្ញុំក៏ចង់  
ឱ្យយប់ភ្នំទ្រង់ដែរ"។ ប៉ុន្តែ  
គាត់បាន  
និយាយ  
កុហក។



ហេរ៉ូដចង់សម្លាប់  
ព្រះយេស៊ូវ។





តារាបានដឹកនាំបុរសវែន្លាតទៅផ្ទះពិតប្រាកដ  
ដែលម៉ារីនិងយ៉ូសែបរស់នៅជាមួយកុមារ



តូច។ លុតជង្គង់ថ្វាយបង្គំ  
អ្នកដំណើរបានប្រទាន  
អំណោយដ៏សម្បូរបែបដល់  
ព្រះយេស៊ូវនូវមាស  
និងទឹកអប់។



ព្រះបាទព្រាហ្មណ៍បុរស  
មានប្រាជ្ញាឱ្យត្រលប់មក  
ផ្ទះវិញដោយសម្ងាត់។  
ហ្វ្លែងខឹងយ៉ាងខ្លាំង។



ដោយប្តេជ្ញាថានឹងបំផ្លាញ  
ព្រះយេស៊ូវអ្នកគ្រប់គ្រង  
អាគ្រក់បានសម្លាប់ទារក  
ទាំងអស់នៅបេឡេហិម។





ប៉ុន្តែហេតុអ្វីខ្ញុំមិនអាចធ្វើ  
បាបបុត្ររបស់ព្រះបានទេ!  
ព្រាមាននៅក្នុងស្នូលយ៉ូ  
សែបបាននាំម៉ារីនិង  
ព្រះយេស៊ូវទៅកន្លែង  
មានសុវត្ថិភាពនៅ  
អេហ្ស៊ីប។



នៅពេលហេរ៉ូឌស្តាប់  
យ៉ូសែបបាននាំម៉ា  
រៀនិងព្រះយេស៊ូវគ្រ  
ឡប់មកពី



អេស៊ីបវិញ។

ពួកគេរស់នៅក្នុងទីក្រុងតូច

មួយនៃណាសារ៉ែតជិតសមុទ្រកាលីឡេ។



កំណើតរបស់ព្រះយេស៊ូវ

រឿងមួយពីព្រះបន្ទូលរបស់ព្រះគឺព្រះគម្ពីរ

ត្រូវបានរកឃើញនៅក្នុង

ម៉ាថាយ ១-២ លូកា ១-២

"ច្រកចូលពាក្យរបស់អ្នកផ្តល់ព័ត៌មាន"  
ទំនុកដំកើង ១១៩:១៣០



၆ပဲ



រឿងព្រះគម្ពីរនេះប្រាប់យើងអំពីព្រះដ៏អស្ចារ្យរបស់យើង  
ដែលបានបង្កើតយើងហើយដែលចង់អោយអ្នកស្គាល់  
ទ្រង់។

ព្រះដឹងថាយើងបានធ្វើអំពើអាក្រក់ដែលទ្រង់ហៅថា  
បាប។ ការដាក់ទណ្ឌកម្មចំពោះអំពើបាបគឺសេចក្តី  
ស្លាប់ប៉ុន្តែព្រះស្រឡាញ់អ្នកខ្លាំងណាស់ទ្រង់បានបញ្ជូន  
ព្រះរាជបុត្រាតែមួយរបស់ទ្រង់គឺព្រះយេស៊ូវមកសុគត  
នៅលើឈើឆ្កាងហើយត្រូវទទួលទោសចំពោះអំពើបាប  
របស់អ្នក។ បន្ទាប់មកព្រះយេស៊ូវបានមានព្រះជន្មរស់  
ឡើងវិញហើយត្រឡប់ទៅផ្ទះវិញទៅស្ថានសួគ៌!  
ប្រសិនបើអ្នកជឿលើព្រះយេស៊ូវហើយសុំឱ្យទ្រង់អត់  
ទោសបាបរបស់អ្នកនោះទ្រង់នឹងធ្វើ! ទ្រង់នឹងយាង  
មកហើយរស់នៅក្នុងអ្នកឱ្យរស់នេះហើយអ្នកនឹងរស់  
នៅជាមួយទ្រង់ជារៀងរហូត។



ប្រសិនបើអ្នកជឿថានេះជាការពិតសូមនិយាយទៅ  
កាន់ព្រះ៖

សូមគោរពព្រះយេស៊ូវខ្ញុំជឿថាអ្នកគឺជាព្រះហើយបាន  
ក្លាយជាបុរសម្នាក់ដែលត្រូវស្តាប់ជំនួសអំពើបាបខ្ញុំ  
ហើយឥឡូវនេះអ្នករស់ឡើងវិញ។ សូមចូលមកក្នុងជីវិត  
ខ្ញុំហើយអត់ទោសបាបខ្ញុំដើម្បីឱ្យខ្ញុំអាចមានជីវិតថ្មី  
ឥឡូវនេះហើយថ្ងៃណាមួយនឹងនៅជាមួយអ្នកជារៀងរ  
ហូត។ ជួយខ្ញុំឱ្យស្តាប់បង្គាប់អ្នកហើយរស់នៅដើម្បីអ្នក  
ជាកូនរបស់អ្នក។ អាម៉ែន។

អានព្រះគម្ពីរហើយនិយាយជាមួយព្រះជារៀងរាល់ថ្ងៃ!  
យ៉ូហាន ៣:១៦

